



ព្រឹត្តិបត្រព័ត៌មាន

ខែមេសា ឆ្នាំ២០២៤
 លេខ០៤


សេដ្ឋកិច្ច និងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា

នៅក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងបណ្តើរៗ ក្នុងកម្រិត ៦.១% ដោយសារការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងការនាំចេញគ្រឿងបន្លាស់អគ្គិសនី។ ភាពមិនប្រាកដប្រជាចំពោះសេដ្ឋកិច្ចរួមមានហានិភ័យខាងក្រៅ និងស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក។ បន្ទាប់ពីការធ្លាក់ចុះមួយរយៈ អតិផរណាបានកើនឡើងវិញក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារការកើនឡើងនៃតម្លៃ

ម្ហូបអាហារ និងប្រេងឥន្ធនៈ។ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ អតិផរណាត្រូវបានគេរំពឹងថា ជាមធ្យមស្ថិតនៅកម្រិត ២% និងអាចកើនឡើងដល់ ៣% នៅឆ្នាំ២០២៤។ វិបត្តិហិរញ្ញវត្ថុក្នុងស្រុកអាចកើតឡើង ដោយសារបំណុលឯកជនមានកម្រិតខ្ពស់ និងវិស័យអចលនទ្រព្យអាចធ្លាក់ចុះក្នុងរយៈពេលវែង។


Cambodia GDP Growth Rate (% YoY)

Average growth during 2015-2019: **7.1%**



Cambodia Inflation Rate (% YoY)


Average inflation during 2015-2019: **2.3%**




ការនាំចេញទំនិញខ្សោយ និងការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុកបាននាំឱ្យវិស័យ ផលិតកម្មធ្លាក់ចុះ ប៉ុន្តែពាណិជ្ជកម្មទំនិញត្រូវបានគេរំពឹងថានឹងមានការងើបឡើង វិញតិចតួច។ សេដ្ឋកិច្ចកម្ពុជា អាចកើនឡើង ដោយសារការងើបឡើងវិញនៃ ផ្នែកសេវាកម្ម ខណៈការនាំចេញទំនិញបានធ្លាក់ចុះជាបន្តបន្ទាប់។ ការនាំចេញ

សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរបានធ្លាក់ចុះចាប់តាំងពីពាក់កណ្តាល ឆ្នាំ២០២២មកម្ល៉េះ។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែក ដោយការកើនឡើងនៃ ការនាំចេញផលិតកម្មផ្សេងទៀត ជាពិសេសផ្នែកអគ្គិសនី និងផលិតផលសំខាន់ៗ នានា។

Share of Export Partners of Cambodia
(% of total export, 21)




Share of Export Goods of Cambodia
(% of total export, 22)




ក្នុងវិស័យសេវាកម្ម គេសង្កេតឃើញថា មានការស្ទុះឡើងវិញយ៉ាងឆាប់រហ័ស នៃវិស័យទេសចរណ៍ ដែលស្មើនឹងកម្រិតមធ្យមមុនការរាតត្បាតនៃជំងឺកូវីដ១៩។ ការ មកដល់នៃភ្ញៀវទេសចរណ៍មានការផ្លាស់ប្តូរ ដោយចំនួនភ្ញៀវទេសចរណ៍ក្នុងតំបន់

អាស៊ាន (ពិសេសប្រទេសថៃ) និងភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវគោក មានការកើនឡើង ដែលបង្ហាញពីការកើនឡើងនៃភ្ញៀវទេសចរណ៍ប្រទេស ដែល ស្នាក់នៅរយៈពេលខ្លី និងចំណាយប្រចាំថ្ងៃទាប។

Visitor Arrivals in Cambodia (person, mn)




Mode of Transport & Share of Visitor Arrivals (person, mn)




ទោះបីជាធនាគារនៅមានដើមទុនល្អ និងទទួលបានផលចំណេញក៏ដោយ ក៏ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ត្រូវតែអនុវត្តជាចាំបាច់ ដើម្បីតាមដានតម្លៃទ្រព្យសកម្ម និងកាត់បន្ថយកម្រិតបំណុលឯកជន។ ដោយសារសេដ្ឋកិច្ចកម្ពុជាមានប្រាក់ដុល្លារចរចាខ្ពស់ កម្ពុជាបានអនុវត្តគោលនយោបាយរឹតបន្តឹងរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។ ធនាគារជាតិនៃកម្ពុជា (NBC) ក៏បានដំឡើងតម្រូវការបម្រុង (RRR) សម្រាប់រូបិយប័ណ្ណបរទេសពី ៧% ទៅ ៩% ក្នុងខែមករា ឆ្នាំ២០២៣ និង

គ្រោងទម្លាក់មកកម្រិតធម្មតាវិញគឺ ១២.៥% ដោយរក្សាតម្រូវការបម្រុង សម្រាប់ប្រាក់រៀលនៅកម្រិត៧%។ វិធានការនានាក្នុងវិស័យធនាគារ ដែលដាក់ចេញដោយនិយ័តករក្នុងអំឡុងពេលដំណើរការឆ្នាំ២០១៩ ក៏ត្រូវបានដកចេញផងដែរ។ ជាលទ្ធផល ចំនួនសាច់ប្រាក់ចរចាក្នុងសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ កំណើនឥណទានបានថយចុះខ្លាំង ហើយឥណទានមិនដំណើរការ បានកើនឡើងដល់ ៤.៦% នៃឥណទានសរុបនៅក្នុងខែសីហា។

Nonperforming Loans in Cambodia (% of total Loan)




Capital Adequacy Ratio (in %)




ឱនភាពទ្វេដងត្រូវបានគេរំពឹងថានឹងរួមតូច ដោយសារគណនីចរន្តមានភាពប្រសើរឡើងវិញគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចូលទំនិញ និងលំហូរចូលនៃការផ្ទេរប្រាក់ និងទេសចរណ៍ប្រកបដោយនិរន្តរភាព។ ឱនភាពគណនីចរន្តត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀត ភាគច្រើនដោយសារតែការធ្វើពាណិជ្ជកម្មទំនិញ និងការបន្តការងារឡើងវិញនៃវិស័យទេសចរណ៍។ ឱនភាពសារពើពន្ធអាចចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២៤ ជាមួយនឹងការបង្រួបបង្រួមសារពើពន្ធ។ លំហូរ

នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែមានភាពធន់ជាមួយនឹងកំណើន ៤០% ក្នុងឆមាសទីមួយនៃឆ្នាំ២០២៣។ ទុនបម្រុងអន្តរជាតិនៅតែមានគ្រប់គ្រាន់ដែលស្មើនឹងតម្លៃនៃការនាំចូលរយៈពេល ៧ខែ។ ក្នុងរយៈពេលមធ្យម លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ត្រូវបានគេរំពឹងថាជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ដែលសម្របសម្រួលដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានផ្តល់សច្ចាប័នថ្មី។

Twin Deficits in Cambodia (% of GDP)



Foreign Direct Investment (USD, mn)



Source : World Bank, WTIS, CEIC, IMF WEO Database (Oct. 23), and Krungsri Research



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ការអភិវឌ្ឍគុណវិជ្ជាផ្នែកទំនាក់ទំនងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៤»



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ការអភិវឌ្ឍគុណវិជ្ជាផ្នែកទំនាក់ទំនងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៤» ដែលមានការចូលរួមដោយ លោក តូច ចៅចេក ជាប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ នាយិកាសេវាកម្មអតិថិជន ប្រធានក្រុមទំនាក់ទំនងពាណិជ្ជកម្ម មន្ត្រីទំនាក់ទំនងពាណិជ្ជកម្មជាន់ខ្ពស់ និងមន្ត្រីទំនាក់ទំនងពាណិជ្ជកម្ម ជាច្រើនរូប ពីគ្រប់សាខាទាំងអស់នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។

វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្រោមគោលបំណងដើម្បីបង្កើនសមត្ថភាពប្រធានផ្នែកទំនាក់ទំនងអាជីវកម្មសាខាទូទាំងប្រទេស លើការគ្រប់គ្រងប្រាក់បញ្ញើសន្សំ និងការផ្តល់សេវាកម្មល្អិតល្អន់ជូនដល់អតិថិជន។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមឧបត្ថម្ភ “គម្រោងបញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅជាមួយ ក្រសួងអប់រំ យុវជន និងកីឡា”



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានកិត្តិយសដែលបានចូលរួមសហការ ជាមួយ ធនាគារជាតិ នៃកម្ពុជា ក្នុងការឧបត្ថម្ភ “គម្រោងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដំណាក់កាលទី៣” ដែលជាដំណាក់កាលចុងក្រោយមាន រយៈពេលបីឆ្នាំ គឺចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៦។

ក្នុងដំណាក់កាលទី៣នេះ ការងារជាអាទិភាព គឺការបញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុសម្រាប់ថ្នាក់ចំនួនប្រាំពីរ (ថ្នាក់ទី៥, ៦, ៨, ៩, ១០, ១១ និង១២) ដោយផ្ដោតលើមុខវិជ្ជាចំនួន៤គឺ គណិតវិទ្យា ពលរដ្ឋវិទ្យា គេហសេដ្ឋកិច្ច និង បំណិនជីវិត, ការបណ្តុះបណ្តាលគ្រូបង្គោល, និងការធ្វើតេស្តសាកល្បងនៅ តាមសាលារៀនជាក់ស្តែង។

ការចូលរួមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងគម្រោងនេះគឺ បង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា និងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បី បណ្តុះជំនាញហិរញ្ញវត្ថុសំខាន់ៗដល់សិស្សានុសិស្សដូចជា ការយល់ដឹង អំពីប្រាក់ ការវិនិយោគ និងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ដើម្បីឱ្យ សិស្សានុសិស្សមានសមត្ថភាពក្នុងការសម្រេចចិត្តត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ។





ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាន ឧបត្ថម្ភលើដំណើរទស្សនកិច្ចសិក្សារបស់ សិស្សានុសិស្ស មកកាន់សារមន្ទីរស.ស.វ.

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមជួយឧបត្ថម្ភដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សប្រមាណ ១១០នាក់ មកពីអនុវិទ្យាល័យសែបខេត្តកំពង់ឆ្នាំង មកកាន់សារមន្ទីរស.ស.វ. ដែលជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យសិស្សានុសិស្សស្វែងយល់បន្ថែមអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយប្រទេសកម្ពុជា តាមរយៈប្រវត្តិសាស្ត្ររបស់ប្រទេស។





**ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
បានរៀបចំកិច្ចប្រជុំប្រចាំខែស្តីអំពី «លទ្ធផល
អនុវត្តការងារ បញ្ហាប្រឈមដែលត្រូវ
ដោះស្រាយ និងកិច្ចការដែលត្រូវអនុវត្តបន្ត»**



កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំប្រចាំខែស្តីអំពី “លទ្ធផលអនុវត្តការងារ បញ្ហាប្រឈមដែលត្រូវដោះស្រាយ និងកិច្ចការដែលត្រូវអនុវត្តបន្ត របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ” ដែលមានការអញ្ជើញចូលរួមដោយ លោក តូច ចៅចេក ជាប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ នាយក-នាយិកាសាខា និងនាយិកាសេវាកម្មអតិថិជនទាំងអស់។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីជំរុញការធ្វើយុទ្ធសាស្ត្រអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងការគ្រប់គ្រងប្រាក់កម្ចីប្រកបដោយគុណភាពខ្ពស់ សម្រាប់បង្កើនលទ្ធផលហិរញ្ញវត្ថុ ឱ្យកាន់តែប្រសើរក្នុងឆ្នាំ២០២៤។





ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ អបអរសាទរ ទិវាអន្តរជាតិនារី

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចែករំលែកកិត្តិស្រឡាញ់ជូនបុគ្គលិកជាស្ត្រីគ្រប់រូប ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមឧបត្ថម្ភក្នុងបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជា



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមឧបត្ថម្ភក្នុងបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជាក្នុងការពិនិត្យ និងរក្សាបុរាណវត្ថុ ក្រុមប្រឹក្សាបុរាណវត្ថុជាតិ និងការពារភាពមុខងារពីកំណើតដល់ប្រជាជនកម្ពុជាដោយឥតគិតថ្លៃ និងបានចូលរួមក្នុងកម្មវិធី “ដើរដើម្បីស្នាមញញឹម ២០២៤” ដែលមានចម្ងាយ២៣គីឡូម៉ែត្រ ស្ថិតនៅខេត្តសៀមរាប។

ការពិនិត្យ និងរក្សាបុរាណវត្ថុបានធ្វើឡើងនៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបានព្យាបាលអ្នកជំងឺចំនួន៤៤នាក់ដោយជោគជ័យ។

កម្មវិធី «ដើរដើម្បីស្នាមញញឹម ២០២៤» ត្រូវបានធ្វើឡើងនៅថ្ងៃបន្ទាប់ ពេលគឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដោយត្រូវបានចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិ និងអន្តរជាតិ និងអ្នកឧបត្ថម្ភបេសកកម្មពិនិត្យ និងរក្សាបុរាណវត្ថុរបស់អង្គការ។



សាខាថ្មើមទាំង៣ របស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមាន កំណើនសំពៀតឥណទានច្រើនជាងគេប្រចាំឆ្នាំ២០២៣

អបអរសាទរសាខាថ្មើមទាំង៣ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមានកំណើនសំពៀតឥណទានច្រើនជាងគេប្រចាំឆ្នាំ២០២៣ ។ គណៈគ្រប់គ្រងនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយសម្តែងការកោតសរសើរ និងប្រគល់ជវិញ្ញាបនបត្រជូនចំពោះសាខាទាំង៣ រួមមាន៖



១- សាខាខេត្តព្រះវិហារ



២- សាខាស្រុកពាមរក៍-ឃុំបន្ទីចប្រាសាទ



៣- សាខាសាខាស្រុកពញាឮ-ឃុំវិហារហ្លួង

ទាំងនេះជាសមិទ្ធផលដ៏ល្អប្រសើរមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបដែលបានសហការគ្នាជាផ្លូវតែមួយក្នុងការអនុវត្តន៍ការងាររហូតទទួលបាននូវភាពជោគជ័យមួយនេះ។

ពិព័រណ៍ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួម



ពិព័រណ៍ការងារ និងវេទិកាពិភាក្សាស្តីពី
“ឱកាសការងារក្នុងយុគសម័យឌីជីថល” ស្ថិតនៅ សាកលវិទ្យាល័យ
ពាណិជ្ជសាស្ត្រ អេស៊ីស៊ីដា អាគារ “ក” នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤



កម្មវិធី “ទិវារត់ប្រណាំងស្រ្តី ចម្ងាយ១០គ.ម” លើកទី៣
ក្រោមប្រធានបទ «ស្ត្រីនៃជ័យជម្នះ» នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤
ស្ថិតនៅសួនច្បារខាងមុខរូបបុរាណ




“វេទិកាផ្លាស់ប្តូរឌីជីថល និង ពិព័រណ៍បច្ចេកវិទ្យាឌីជីថល”
លើកទី១ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤



ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ
“ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា”
នាថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅទីលានតេជោ
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដឹងពីមុខងារថ្មីលើ CPBank App នៅ?

គ្រាន់តែចុចលើ App ឱ្យជាប់
លោកអ្នកអាចធ្វើប្រតិបត្តិការរហ័សបានដូចជា៖



 បញ្ចូលលុយទូរស័ព្ទ

 ផ្ទេរប្រាក់

 ទូទាត់ប្រាក់

 ស្កេន QR



ប្បណន

ប្បណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រៀបចំកម្មវិធី ប្រគល់រង្វាន់សម្រាប់មន្ត្រីឥណទានឆ្នើមប្រចាំឆ្នាំ២០២៣



មន្ត្រីឥណទានជ័យលាភីទទួលបានរង្វាន់ជាដំណើរការកម្សាន្តក្នុងស្រុកទៅកាន់ខេត្តកោះកុង (ជុំទី១) និងដំណើរការកម្សាន្តក្នុងស្រុកទៅកាន់ខេត្តសៀមរាបសម្រាប់ជុំទី២។

គណៈគ្រប់គ្រងនៃប្បណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធកម្មវិធី «ប្រគល់រង្វាន់មន្ត្រីឥណទានឆ្នើមប្រចាំ២០២៣» ចំនួនពីរជុំគឺ ជុំទី១ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ និងជុំទី២ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

ជ័យលាភីសម្រាប់មន្ត្រីឥណទាន បែងចែកជា៤ ប្រភេទគឺ៖

១. គុណភាពឥណទានល្អ (PAR1+ 0%)
២. លទ្ធផលទម្លាក់PAR1+
៣. ការបញ្ចេញឥណទានតាមប្រព័ន្ធដំណើរការប្រាក់កម្ចី(LOS)
៤. កំណើនឥណទាន



មន្ត្រីឥណទានឆ្នើមដែលទទួលបានជ័យលាភី ទទួលបានរង្វាន់លើកទឹកចិត្តជាដំណើរការកម្សាន្តក្នុងស្រុកទៅកាន់ខេត្តកោះកុង (ជុំទី១) និងទៅកាន់ខេត្តសៀមរាបសម្រាប់ជុំទី២។

ប្លូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធកម្មវិធី “ទិវាអន្តរជាតិនារី”



នា ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់នៃ ប្លូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធកម្មវិធី “ទិវាអន្តរជាតិនារី” ដោយមានការចូលរួមពីបុគ្គលិកនារីទាំងអស់របស់គ្រឹះស្ថាន សរុប ចំនួន១១៨នាក់ ស្មើនឹង២៥.៩៧% នៃចំនួនបុគ្គលិកប្លូណានសរុប។

ក្នុងឱកាសនោះផងដែរ គណៈគ្រប់គ្រងបានធ្វើសារជូនពរដល់បុគ្គលិក នារី ក៏ដូចជាស្ត្រីទាំងអស់នៅទូទាំងសកលលោក និងបានចែកជូននូវវត្ថុ អនុស្សាវរីយ៍ដល់បុគ្គលិកនារីទាំងអស់ ជាមួយនឹងការថតរូបភាពទុកជា អនុស្សាវរីយ៍ផងដែរ។



ហូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី **រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រចាំឆ្នាំដល់មន្ត្រីតំណាង**



ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ហូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីតំណាងប្រចាំឆ្នាំ ដើម្បីពង្រឹងការងារនិងទំនួលខុសត្រូវ គណនេយ្យភាព ផលិតភាព និងការអនុវត្តន៍គោលនយោបាយរបស់គ្រឹះស្ថាន។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងគ្រប់ភូមិភាគនៃគ្រឹះស្ថាន ដោយចាប់ផ្តើមពីភូមិភាគភ្នំពេញ និងបានបញ្ចប់ នៅគ្រប់ភូមិភាគទាំងអស់ត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ។



ត្រូវការឥណទានមែន ?

CPBank ផ្តល់ជូនឥណទានតាមគ្រប់តម្រូវការ
ជាមួយអត្រាការប្រាក់ចាប់ពី

ស្មើសុំតម្រូវនេះ!

0.8%

ក្នុងមួយខែ

1

ការអនុម័តឆាប់រហ័ស

2

ឯកសារងាយៗ

3

សេវាកម្មល្អទាន់ចិត្ត



070 200 002 | 1800 200 888 | លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត